

អ្នកគ្រប់គ្នាត្រូវបានស្នាក់នៅនៅខោនធី County of Alameda

អន្តោប្រវេសន៍: ការយល់ដឹងពី “បន្ទុកសាធារណៈ”



យល់ដឹងពីសិទ្ធិរបស់អ្នក!

ធនធានសហគមន៍:

- Bay Area Legal Aid (510) 663-4744
- Catholic Charities of the East Bay (510) 768-3100
- East Bay Community Law Center (510) 548-4040
- International Institute of the East Bay (510) 451-2846



តើ “បន្ទុកសាធារណៈ” ក្នុងដំណើរការអន្តោប្រវេសន៍អនុវត្ត ចំពោះខ្ញុំដែរឬទេ? មិនអនុវត្តទេ បើអ្នកគឺជា:

- ពលរដ្ឋ
- អ្នកស្នាក់នៅនៅអចិន្ត្រៃយ៍ស្របច្បាប់
- ជនភៀសខ្លួន
- អ្នកស្នើសុំសិទ្ធិជ្រកកោន
- អ្នកស្នើសុំទិដ្ឋាការ T
- កំពុងស្នើសុំ ឬកាន់ទិដ្ឋាការ U
- អ្នកដាក់ពាក្យប្តឹង តាមច្បាប់ VAWA
- កំពុងស្នើសុំ ឬចុះឈ្មោះឡើងវិញសម្រាប់ TPS
- ជនអន្តោប្រវេសន៍ពិសេសពិប្រទេសអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់
- ជនអន្តោប្រវេសន៍អនីតិជនពិសេស
- បុគ្គល ដែលទទួលបានការសង្គ្រោះ ក្រោម:
 - CAA, NACARA, HRIFA

ប្រភេទជនអន្តោប្រវេសន៍បន្ថែម ត្រូវបានលើកលែង។ វិធានចុងក្រោយនេះ រក្សាទុកនូវខលើកលែងទាំងនេះ។ បញ្ជីនេះគឺជាបញ្ជីមួយផ្នែកសម្រាប់ជាព័ត៌មានប៉ុណ្ណោះ។



តើមានន័យអ្វីខ្លះចំពោះគ្រួសារខ្ញុំ?

- រដ្ឋាភិបាលរដ្ឋសហព័ន្ធមិនមានសិទ្ធិចូលក្នុងប្រព័ន្ធជំនួយ ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍ឡើយ។
- ព័ត៌មាន ដែលអ្នកបានផ្តល់សម្រាប់ជំនួយសាធារណៈ ត្រូវបានប្រើដើម្បីកំណត់សិទ្ធិទទួលបានតែប៉ុណ្ណោះ។
- ជាការសំខាន់ ដែលអ្នកបន្តទទួលបានជំនួយ ដែលជួយឱ្យគ្រួសាររបស់អ្នកមានសុខភាពល្អ មានម្ហូបអាហារបរិភោគ និងមានសុវត្ថិភាពក្នុងផ្ទះរបស់អ្នក។




តើអ្វីជាវិធានថ្មីស្តីពីបន្តកសាធារណៈ?


ធ្វើបច្ចុប្បន្នភាព: ខែមករា 2020

រដ្ឋាភិបាលសេតវិមាន បានបោះផ្សាយវិធានចុងក្រោយ ដែលពង្រីកនិយមន័យពាក្យ "បន្តកសាធារណៈ" ដែលប្រើនៅក្នុងដំណើរការអន្តោប្រវេសន៍។ "បន្តកសាធារណៈ" គឺជាបុគ្គល ដែលអាចពឹងផ្អែកជា ចម្បងលើជំនួយរដ្ឋាភិបាល។ បញ្ជីពណ៌លឿង នៅខាងក្រោម រៀបរាប់លម្អិតថា តើ កម្មវិធីណាខ្លះ ដែល រដ្ឋាភិបាលរដ្ឋសហព័ន្ធយកមកពិចារណានៅពេលនេះ ដើម្បីធ្វើសេចក្តីសម្រេច។ នៅថ្ងៃទី 27 ខែមករា ឆ្នាំ2020 តុលាការកំពូលបានលុបចោលដីកាហាមឃាត់ទូទាំងប្រទេស ដែលកន្លងមកបានផ្អាកការ អនុវត្តវិធានចុងក្រោយនេះ។ វិធានចុងក្រោយនេះនឹងមានប្រសិទ្ធភាពនៅ ឬនៅក្រោយថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ2020។

បន្តកសាធារណៈ និងជំនួយសាធារណៈ៖ តើនេះមានន័យអ្វី?



កម្មវិធីក្នុងប្រអប់បែកនេះ មិនត្រូវ បានយកមកពិចារណា នៅក្នុងការ ធ្វើតេស្តបន្តកសាធារណៈឡើយ។ សូម បន្តប្រើប្រាស់កម្មវិធីនេះ ដែលជួយ ដល់គ្រួសាររបស់អ្នក។



ដោយមានប្រសិទ្ធភាពនៅថ្ងៃទី 15 ខែតុលា ឆ្នាំ2019 យើងលើកទឹក ចិត្តឱ្យអ្នកពិភាក្សាជាមួយមេធាវី ដែលអ្នកជឿជាក់ ដើម្បីយល់ដឹងឱ្យ បានល្អប្រសើរអំពីហេតុប៉ះពាល់នៃ ការប្រើជំនួយសាធារណៈ ក្នុងបញ្ជី ពណ៌លឿង ដូចខាងក្រោម៖

សុខភាព៖

- Medi-Cal (for Children & Pregnant Women)
- Medicare
- Disability

ជំនួយអាហារូបត្ថម្ភ៖

- WIC
- School Breakfast & Lunch

សេវាកុមារ៖

- Head Start
- Child Care
- Public Education

សេវាការងារ៖

- Unemployment
- Worker's Compensation
- Federal & State Retirement

ជំនួយប្រាក់ចំណូល៖

- General Assistance
- CalWORKs
- SSI

សុខភាព៖

- Medi-Cal (for Adults)

ជំនួយអាហារូបត្ថម្ភ៖

- CalFresh

ជំនួយលំនៅដ្ឋាន៖

- Section 8 Voucher Rental Assistance
- Section 8 Project-Based Rental Assistance
- Public Housing

សម្គាល់៖ ក្រសួងយុត្តិធម៌កំពុងពិចារណាពីវិធានថ្មីដោយឡែកមួយទាក់ទងនឹង "បន្តកសាធារណៈ" និងការនិរទេស។ សំណើនេះពុំទាន់បានបញ្ចេញទេ ហើយមិនអនុវត្តចំពោះព័ត៌មានក្នុងឯកសារនេះឡើយ។ យើងតាមដានបញ្ហានេះយ៉ាង ដិតដល់ ជាមួយនឹងអ្នកភ្នាក់ងារកិច្ចទាំងប្រទេស ហើយនឹងផ្តល់ព័ត៌មានថ្មី ក្នុងពេលឆាប់ ពេលយើងបានដឹងព័ត៌មាន បន្ថែម។